



**របាយការណ៍**

**ស្តីពីលទ្ធផលការងារឆ្នាំ ២០២២ និងទិសដៅការងារឆ្នាំ២០២៣  
របស់គម្រោងសាច់ប្រាក់ពលកម្មសម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៃបទ  
និងការគាំទ្រកសិកម្ម (CWRDLEP)**

**I. សេចក្តីផ្តើម**

គម្រោងសាច់ប្រាក់ពលកម្មមានគោលដៅចូលរួមកាត់បន្ថយភាពក្រីក្រ លើកកម្ពស់ជីវភាព និងសុខុមាលភាពរស់នៅរបស់ប្រជាជនជនបទ និងប្រជាកសិករក្រីក្រកាត់បន្ថយការចំណាកស្រុករបស់ប្រជាពលរដ្ឋតាមរយៈបង្កើតឱកាសការងាររយៈពេលខ្លីតាមរយៈតាមកម្មវិធីសាច់ប្រាក់ពលកម្ម និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធកសិកម្ម និងជនបទឱ្យមានផ្លូវលំ ។ គម្រោងសាច់ប្រាក់ពលកម្មមិនត្រឹមតែជួយស្តារ និងកសាងហេដ្ឋារចនាសម្ព័ន្ធជនបទប៉ុណ្ណោះទេ តែវាជាកម្មវិធីដែលមានចរិតជាអន្តរាគមន៍ដោយត្រង់របស់រាជរដ្ឋាភិបាលក្នុងការបង្កើតការងារនៅទីជនបទ ដែលនឹងចូលរួមបង្កើតជំនាញទប់ស្កាត់ចំណាកស្រុក បង្កើនផលិតភាព និងលើកកម្ពស់ជីវភាពប្រជាជននៅជនបទ ព្រមទាំងជួយគាំទ្របន្ថែមទៀតពីសំណាក់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានលើខេត្តគោលដៅទាំង១៨ គឺខេត្តកណ្តាល កំពង់ឆ្នាំង កំពង់ធំ កំពង់ស្ពឺ បន្ទាយមានជ័យ បាត់ដំបង តាកែវ ពោធិ៍សាត់ ព្រៃវែង សៀមរាប ស្វាយរៀង ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ ត្បូងឃ្មុំ កំពត និងកំពង់ចាម មកលើគោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាល ។

**II. គោលបំណងរបស់គម្រោង**

គម្រោងសាច់ប្រាក់ពលកម្មមានគោលដៅចូលរួមកាត់បន្ថយភាពក្រីក្រ លើកកម្ពស់ជីវភាព និងសុខុមាលភាពរស់នៅរបស់ប្រជាជនជនបទ និងប្រជាកសិករក្រីក្រកាត់បន្ថយការចំណាកស្រុករបស់ប្រជាពលរដ្ឋតាមរយៈបង្កើតឱកាសការងាររយៈពេលខ្លីតាមរយៈតាមកម្មវិធីសាច់ប្រាក់ពលកម្ម និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធកសិកម្ម និងជនបទអោយមានផ្លូវលំ ។ គម្រោងសាច់ប្រាក់ពលកម្មមិនត្រឹមតែជួយស្តារ និងកសាងហេដ្ឋារចនាសម្ព័ន្ធជនបទប៉ុណ្ណោះទេតែវាជាកម្មវិធីដែលមានចរិតជាអន្តរាគមន៍ដោយត្រង់របស់រាជរដ្ឋាភិបាលក្នុងការបង្កើតការងារនៅទីជនបទដែលនឹងចូលរួមបង្កើតជំនាញទប់ស្កាត់ចំណាកស្រុកបង្កើនផលិតភាព និងលើកកម្ពស់ជីវភាពប្រជាជននៅជនបទ ព្រមទាំងជួយគាំទ្របន្ថែមទៀតពីសំណាក់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន មកលើគោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាល ។

**III. សមាសភាពគម្រោង**

គម្រោងត្រូវបានអនុវត្តរយៈពេល ០៣ ឆ្នាំ ចាប់ពីខែមករា ឆ្នាំ២០២០ ដល់ខែធ្នូ ឆ្នាំ២០២២ ដែលក្រសួងអភិវឌ្ឍន៍ជនបទ អនុវត្តលើសមាសភាពទី១ ៖ ការស្តារ និងកសាងផ្លូវលំជនបទ

ការស្តារ និងកែលម្អផ្លូវលំជនបទ ត្រូវអនុវត្តជា ០២ ជំហាន ។ ជំហានទី១ គឺការស្តារ និង កែលម្អ តាមកម្មវិធីសាច់ប្រាក់ពលកម្ម ដែលត្រូវធ្វើឡើង ដើម្បីដោះស្រាយជីវភាពប្រជាជនក្រីក្របន្ទាន់រយៈពេលខ្លី និងឆ្លើយតបតម្រូវការប្រើប្រាស់ផ្លូវលំបន្ទាន់ភ្លាមៗ ដោយប្រើប្រាស់កម្លាំងពលកម្មផ្ទាល់ រួមមាន ៖ ការដឹកដី ការចាក់ដីបំពេញគ្រលុកលើផ្លូវ ការចាក់ដីលើកកម្ពស់ផ្លូវ ការកែសម្រួលខ្នងផ្លូវ ការបុកបង្ហាប់ខ្នងផ្លូវ និង ការងារជាំស្មៅសងខាងផ្លូវជាដើម ។ អនុគម្រោងនីមួយៗ ត្រូវមានតម្លៃសរុបមិនលើស ២០០ លានរៀល ។

ជំហានទី២ គឺការស្តារ និងកែលម្អតាមកម្មវិធីសាច់ប្រាក់ពលកម្ម គឺការក្រាលស្រទាប់ដីក្រហម ពីលើផ្លូវជនបទដីស ដើម្បីបង្កើនភាពធន់របស់ផ្លូវ ធានាការប្រើប្រាស់យូរអង្វែង និងសុវត្ថិភាពចរាចរណ៍ ដែលធ្វើឡើងតាមបច្ចេកទេសសំណង់ស៊ីវិល ដែលត្រូវប្រើប្រាស់គ្រឿងចក្រ រួមមាន៖ ការងាររៀបរយ កិនបង្ហាប់ និងក្រាលក្រួសក្រហម ឬល្បាយថ្មភ្នំ ។ ផ្លូវលំត្រូវមានទទឹងចំនួន ០៦ ម៉ែត្រ និងត្រូវក្រាល ក្រួសក្រហមដែលមានកម្រាស់ ២០ សង់ទីម៉ែត្រ ។

**IV. សមិទ្ធផលសម្រេចបាន**

**១. ការងារអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងកមនាគមន៍**

**ក. ការងារសាច់ប្រាក់ពលកម្មឆ្នាំ២០២២**

គម្រោងសម្រេចបានចំនួន ៤០៩ អនុគម្រោង ប្រវែង ៥៧៨ ៨៣៩ ម៉ែត្រ ស្មើនឹង ៩៩ ភាគរយ និងកំពុងអនុវត្តចំនួន ០៥ អនុគម្រោង ប្រវែង ៥ ១៤០ ម៉ែត្រ នៃអនុគម្រោងសរុបចំនួន ៤១៤ អនុគម្រោង ប្រវែង ៥៨៣ ៩៧៩ ម៉ែត្រ ។

**ខ. ការងារក្រាលស្រទាប់ដីក្រហម ឬល្បាយថ្មភ្នំ អនុវត្តឆ្នាំ២០២២ ដែលបានអនុវត្តបញ្ចប់ ប្រចាំឆ្នាំ២០២២**

ការអនុវត្តការងារគម្រោងសាច់ប្រាក់ពលកម្មការងារក្រាលក្រួសក្រហម ឬល្បាយថ្មភ្នំអនុវត្ត ឆ្នាំ២០២២ គម្រោងសម្រេចបានចំនួន ១១០ អនុគម្រោង ប្រវែង ៣៣៤ ៤៧២ ម៉ែត្រ ស្មើនឹង៧០ ភាគរយ និងកំពុងអនុវត្តចំនួន ៤៩ អនុគម្រោង ប្រវែង ១៣៩ ៤៦៥ ម៉ែត្រ នៃអនុគម្រោងដែលបានអនុម័ត ចំនួន ១៥៩ អនុគម្រោង ប្រវែង ៤៧៣ ៩៣៧ ម៉ែត្រ ។

**គ. ការងារសាងសង់បង្គន់សាធារណៈប្រចាំឆ្នាំ២០២២**

ការអនុវត្តការងារសាងសង់បង្គន់សាធារណៈនៅសាលារៀន និងមណ្ឌលសុខភាពប្រចាំឆ្នាំ ២០២២ គម្រោងសម្រេចបានចំនួន ៣៤ កិច្ចសន្យាស្មើនឹង ១៩០ បង្គន់ នៃកិច្ចសន្យាដែលបាន ចរចាចំនួន ៣៤ កិច្ចសន្យាស្មើនឹង ១៩០ បង្គន់ ។ មកដល់បច្ចុប្បន្នការងារសាងសង់បង្គន់សាធារណៈ នៅសាលារៀន និងមណ្ឌលសុខភាពបានអនុវត្តសម្រេច ១០០ ភាគរយ ។

**V. បញ្ហាប្រឈម**

- ការអនុវត្តការងារក្រោលស្រទាប់ដីក្រហមឬល្អាយថ្មីក្នុងមានសភាពយឺតយ៉ាវខ្លះដោយសាររណ្តៅដីក្រហមត្រូវលិចទឹកមួយចំនួន និងដីក្រសក្រហមមានសភាពសើមមិនអាចកិនបង្ហាប់បាន
- បណ្តាខេត្តមួយចំនួនបានរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ។

**VI. ទិសដៅបន្តឆ្នាំ២០២៣**

- បន្តកិច្ចសហការល្អគ្រប់ភាគីពាក់ព័ន្ធ ដើម្បីឱ្យដំណើរការអនុវត្តគម្រោងបានល្អប្រសើរ
- បន្តតាមដានត្រួតពិនិត្យ និងជំរុញអង្គភាពអនុវត្តគម្រោងថ្នាក់ខេត្តពន្លឿនការងារស្របតាមផែនការដែលបានគ្រោងទុក
- បន្តខិតខំអនុវត្តការងារសាច់ប្រាក់ពលកម្ម ដែលនៅសេសសល់ ចំនួន ០៥ អនុគម្រោងប្រវែង ៥ ១៤០ ម៉ែត្រ
- បន្តខិតខំអនុវត្តការងារក្រោលស្រទាប់ដីក្រហម ឬល្អាយថ្មីក្នុង ដែលនៅសេសសល់ ចំនួន ៤៩ អនុគម្រោង ប្រវែង ១៣៩ ៤៦៥ ម៉ែត្រ
- ត្រៀមអនុវត្តការងារបន្ទាន់ផ្សេងៗ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

**VII. សេចក្តីសន្និដ្ឋាន**

គម្រោងសាច់ប្រាក់ពលកម្មបានដើរតួយ៉ាងសំខាន់សម្រាប់បង្កើតឱកាសការងារជូនបងប្អូនកម្មករ និងពលករដែលបាត់បង់ការងារធ្វើទាំងក្នុងនិងក្រៅប្រទេសដោយសារបញ្ហាកូវីដ-១៩នៅតាមបណ្តារាជធានីខេត្តព្រមទាំងបានចូលរួមដោះស្រាយជីវភាពប្រជាពលរដ្ឋនៅមូលដ្ឋានបន្ទាន់រយៈពេលខ្លីក្នុងបរិការណ៍នេះផងដែរ ។ តាមរយៈសមិទ្ធផលដែលសម្រេចបាននាពេលកន្លងមកនេះអាស្រ័យដោយមានការចូលរួមកិច្ចសហការល្អគ្រប់ភាគីពាក់ព័ន្ធក្នុងការជំរុញពន្លឿនឱ្យការងារគម្រោងសម្រេចបានលទ្ធផលល្អប្រសើរ ។

